

< 캄보디아어 선교 공통필수 암기언어 >

1. 안녕하세요.

ជំរាប សួរ 썸무리업썸어

2. 저는 한국에서 왔습니다.

ខ្ញុំ មក ពីរ កូរ៉េ... 크눔 먹빠 꼬레

3. 예수님은 당신을 사랑하십니다.

ព្រះយេស៊ូវ ស្រឡាញ់ អ្នក ។

쁘레하 예수 쓰컬라인 네약

4. 하나님은 인간과 우주 만물을 창조하셨습니다.

ព្រះ អង្គ ជា អ្នក បង្កើត មនុស្ស និង សត្វ ទាំងអស់ ។

쁘레하영 찌어 네약 병까웃 머누 / 능 싣 떼앙어

5. 하나님은 인간의 죄를 용서해 주시려고 예수님을 보내어 주셨습니다.

ព្រះបាន បញ្ជូនព្រះយេស៊ូវ មក យើង គឺ ដើម្បី អត់ទោស បាប របស់ មនុស្ស ។

쁘레하 반 번쥘 쁘레하 예수 목 여응 / 꼬 다음버이 엇 또 밥 / 로버 머누

6. 예수님은 우리 죄를 대신하여 십자가에 달려 죽으시고

ព្រះយេស៊ូវទ្រង់ បានសុគត នៅ លើ ឈើ ឆ្កាង ដោយព្រោះ អំពើបាប របស់ យើង ។

쁘레하 예수 드롱 반 싣곳 / 너을 러 처츠강 / 다오이뿌르어 엄빠으밥 로버 여응

7. 사흘 만에 부활하셨습니다.

ទ្រង់ បាន ស្លាប់ ក្រោយ បី ថ្ងៃ ក៏ បាន រស់ ឡើងវិញ ។

드롱 반 슬랍 / 꼬라오이 버이 등아이 / 꺼 반 루어 라응웬

8. 예수님을 믿고 영접하면 구원을 받게 됩니다.

15. 예수님의 이름으로 기도 드립니다.

ខ្ញុំ សូម អធិស្ឋាន ដោយ នូវ ព្រះនាម ព្រះអង្គម្ចាស់ព្រះយេស៊ូវ ។ អាម៉ែន ។

크롬 솜 아티탄 다오이 너으 / 브레하 니엄 브레하 엉마짜 브레아 예수 아멘.

16. 참 잘 하셨습니다.

ធ្វើ បាន ល្អ ណាស់ ។ 트워 반 러어나

17. 대단히 감사합니다. / 안녕히 계십시오.

អរគុណ ច្រើន ណាស់ / ជំរាបសារ

어쨌든 뜨란 나 / 쫄무리업리어

18. 이것을 읽어보시겠어요?

សូម អាន ទី នេះ បាន ទេ ។ 쏜 안 띠니 반떼

19. 예수님을 믿으세요.

ចូរជឿប្រះបោសស៊ីវ គ្រីស្ទមុះ **쏟 끄어 빼레하 예수 꼬리 쫓**

20. 예수 그리스도, 나의 구원자, 나의 하나님.

ព្រះយេស៊ូវគ្រីស្ទ ព្រះសង្គ្រោះរបស់ខ្ញុំ និងព្រះរបស់ខ្ញុំ

쁘레하 예수 꼬리 / 뿌레하 썩꾸루어 로버 크놈 / 능 뿌레하 로버 크놈

(통일 40) 주 하나님 지으신 모든 세계 79

C. G. Boberg(1859-1940)

Eng. Trans. and St. 4 by S. K. Hine, 1949

여호와와는 크신 하나님이지요
(시 95:3)

O STORE GUD: 11.10.11.10.REF.

Swedish Folk Melody

Arr. by E. A. Edgren

보통으로



1. 주하나 님 지으신모든세계 내마음 속에그리어볼 때

아오 뻔레아 영미 짜 갈 크 놈 녀크 나웃 클랑 미 짜 뻔 씨겔록 따엘 드롱 상 따오이 뻔레 호아

ឱ! ព្រះអម្ចាស់កាលខ្ញុំនឹកស្ទើចខ្លាំងអស្ចារ្យ ពីសាកលលោក ដែលទ្រង់សាងដោយព្រះហស្ត



하늘의 별 올려떠지는 뇌성 주님의 권능 우주에찬 네

뻔로엌 때앙 프 꼬어로안 능 어 떤 앙 따 라 플르 틀라~ 크놈 가웃 롯 드롱 따엘 스타잉 크놈 폼 때앙어

ព្រមទាំងផ្ការលាន់ និងអស់ទាំងតារាក្លឺថ្លា ខ្ញុំកោតបូជិត្រង ដែលស្តែងក្នុងភពទាំងអស់



주님의 높 고위 대하심 을 내영혼 이 찬양하 네

누 쯏 크놈 프리응 씨 싸으 뻔레아 영 썽꼬루어 드롱 톰 나흐나 드롱 톰 어짜

នោះចិត្តខ្ញុំច្រៀង សរសើរព្រះអង្គសង្គ្រោះ ទ្រង់ធំណាស់ណា ទ្រង់ធំអស្ចារ្យ



주님의 높 고위 대하심 을 내영혼 이 찬양하 네

누 쯏 크놈 프리영 씨 싸으 뻔레아 영 썽꼬루어 드롱 톰 나흐나 드롱 톰 어짜

នោះចិត្តខ្ញុំច្រៀង សរសើរព្រះអង្គសង្គ្រោះ ទ្រង់ធំណាស់ណា ទ្រង់ធំអស្ចារ្យ

(통일 184)

나의 죄를 씻기는

252

R. Lowry, 1876

예수의 피가 우리를 모든 죄에서 깨끗하게 하실 것이요
(요일 1:7)

PLAINFIELD: 7.8.7.8.REF.
R. Lowry, 1876

보통으로



1. 나의 죄를 씻기는 예수피 밖에 없 네

따은 미언 어버이 아앗 리응 밥 퍼영 미언 따에 치음 위쎄 쁘레아 예수

តើ មាន អ្វី អាច លាង បាប ផង មាន តែ ឈាម វិសេស ព្រះ យេស៊ូវ



다시 정케 하기도 예수피 밖에 없 네

따은 미언 어버이 뎛 똑 더웃 빼응 미언 따에 치음 위쎄 쁘레아 예수

តើ មាន អ្វី ដោះ ទុក្ខ ទួល ប៉ង មាន តែ ឈាម វិសេស ព្រះ យេស៊ូវ



예수의 흘린 피 날 희게 하오니

치음 위 쎄 뜨롱 반 허우 리응 아오이 싸앗 밥 버 리 보

ឈាម វិសេស.. ទ្រង់ បាន ហូរ លាង ឲ្យ ស្អាត បាប បរិបូរ..



귀 하고 귀 하다 예수피 밖에 없 네

쁘레아 뜨롱 메따 아 쏘 ~ 다오이 쁘루어 치음 위쎄 쁘레아 예수

ព្រះ ទ្រង់ មេត្តា.. អាសូរ.. ដោយព្រះឈាម វិសេស ព្រះ យេស៊ូវ ។

AMAZING GRACE: 8.6.8.6.
Traditional American Melody
Arr. by E. O. Excell, 1900

The first line of musical notation is in 2/4 time, starting with a treble clef and a key signature of one sharp (F#). The melody consists of eighth and quarter notes. Chord symbols are placed above the staff: G, D7, Em, C, G, D7, and G. The line ends with a double bar line.

១ - ព្រះគុណ អស្ចារ្យ... ជា សព្វ ពីរោះ... ដែលប្រោសមនុស្ស យ៉ាង ដូច ខ្ញុំ



ពី ដើម ឆាត់ បង់ តែ ទ្រង់ សង្គ្រោះ... ក៏ ទ្វាក់ តែ ទ្រង់ អប់ រំ ។

(통일 411)

예수 사랑하심을

563

A. B. Warner, 1860

나도 너희를 사랑하였으니
(요 15:9)

CHINA: 7.7.7.7.REF.
W. B. Bradbury, 1862

보통으로



1. 예수 사랑 하심을 성경에서 배웠네

쁘레아 예 수 쓰러 라인 크눔 나 꿈 베 뿌랄 아오이 덩 짜악 쯔바

១ - ព្រះ យេស៊ូវ ស្រឡាញ់ ខ្ញុំ ណាស់ គម្ពីរ... ប្រាប់ ឲ្យ ដឹង ដាក់ ច្បាស់




우 리 들 은 약 하 나 예 수 권 세 많 도 다

브레아 짜어 므짜 네이 크메잉 떼앙 라이 위어 트와이 클루언 누 먼 다일 스타이

ព្រះ គា ម្ចាស់ នៃ ក្មេង ទាំង ឡាយ វា ថ្វាយ ខ្លួន ទៅ ម៉ែ នៃ លក្ខ័យ

후렴



날 사랑하심 날 사랑하심

쁘레아 예 수 쓰러 란~ 꼬 뜨렁 쓰러 란 나~

ព្រះ យេស៊ូវ ស្រឡាញ់ គឺ ទ្រង់ ស្រឡាញ់ ណាស់



날 사랑 하심 성 경에 쓰 였 네 아 멘

쁘레아 예 수 쓰러 란 꿈 베 썸 다잉 양 쯔바 아 멘

ព្រះ យេស៊ូវ ស្រឡាញ់ ឥដ្ឋីរ.. សំនែង.. យ៉ាង ច្បាស់ ។